



Dominic Perrottet
Premier of NSW

Brad Hazzard
Minister for Health

MEDIA RELEASE

ថ្ងៃពុធ ទី 20 មេខែសា ឆ្នាំ 2022

បច្ចុប្បន្នភាពស្តីពីការកំណត់ COVID

នៅថ្ងៃនេះ រដ្ឋាភិបាលរដ្ឋ NSW Government បានប្រកាសអំពីទំនាក់ទំនងជិតស្និទ្ធនៃករណី COVID-19 ដែលបានបញ្ជាក់នឹងមិនតម្រូវឱ្យដាក់ខ្លួនឱ្យនៅដោយឡែកពីគេទេ ដរាបណា ទំនាក់ទំនងជិតស្និទ្ធទាំងនោះ អនុលោមតាមគោលការណ៍ណែនាំរបស់សុខាភិបាលរដ្ឋ NSW Health។

គ្មានការផ្លាស់ប្តូរសម្រាប់ករណីវិជ្ជមានទេ លក្ខខណ្ឌតម្រូវក្នុងការដាក់ខ្លួនឱ្យនៅដោយឡែកពីគេនៅតែដំណើរការដដែល សម្រាប់អ្នកណាម្នាក់ដែលបានកត់រកដោយលទ្ធផលតាម RAT ឬ PCR។

ចាប់ពីម៉ោង 6 ល្ងាច ថ្ងៃសុក្រ ទី ខែមេសា 22 តទៅ ទំនាក់ទំនងជិតស្និទ្ធ (ត្រូវបានកំណត់និយមន័យថាជាទំនាក់ទំនងគ្រួសារ ឬបុគ្គលម្នាក់នឹងត្រូវបានចាត់ទុកដោយសុខាភិបាលរដ្ឋ NSW Health ថាជាទំនាក់ទំនងជិតស្និទ្ធ) នឹងមិនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីគេទេ ដរាបណាពួកគេគ្មានរោគសញ្ញា និងអនុលោមតាមគោលការណ៍ណែនាំដូចខាងក្រោម៖

- កុំទៅទស្សនា កន្លែងថែទាំមនុស្សចាស់ មន្ទីរពេទ្យ កន្លែងនេតិការ និងកន្លែងកែប្រែ ប្រសិនបើគ្មាន ការលើកលែងពិសេសត្រូវអនុវត្តទេ
- ពាក់ម៉ាស់នៅក្នុងបរិវេណកន្លែងក្នុងអគារ នៅក្រៅផ្ទះ
- ធ្វើតេស្ត RAT ប្រចាំថ្ងៃ នៅមុនមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅក្រៅគ្រួសាររបស់ពួកគេ នៅពេលដែលអាចអនុវត្តបាន
- ជៀសវាងទំនាក់ទំនងជាមួយមនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធភាពសុខុមាល្មខ្លាំង នៅពេលណាអាចធ្វើបាន
- ធ្វើការពីផ្ទះ នៅពេលអាចអនុវត្តបាន
- ជូនដំណឹងដល់និយោជក/កន្លែងអប់រំរបស់ពួកគេថា ពួកគេស្ថិតនៅក្នុងទំនាក់ទំនងជិតស្និទ្ធ ហើយថាពួកគេ ត្រូវបានគេតម្រូវឱ្យដាក់ខ្លួនឱ្យនៅដោយឡែកពីគេ ដរាបណាពួកគេអនុលោមតាមគោលការណ៍ណែនាំខាងលើ។

ទំនាក់ទំនងជិតស្និទ្ធនឹងត្រូវការអនុលោមតាមគោលការណ៍ណែនាំខាងលើសម្រាប់រយៈពេល 7 ថ្ងៃ ចាប់ពីពេលដែលមនុស្សម្នាក់ស្ថិតនៅក្នុងគ្រួសាររបស់ពួកគេបានធ្វើតេស្តឃើញ COVID-19 វិជ្ជមាន។

វិធានសុខភាពសាធារណៈតម្រូវឱ្យកន្លែងការងារសំខាន់ៗត្រូវចាក់វ៉ាក់សាំងនឹងត្រូវលុបចោលដោយមាន លក្ខខណ្ឌតម្រូវនៃវ៉ាក់សាំងនឹងផ្អែកលើការវាយតម្លៃផ្នែកហានិភ័យ នៅក្រោមសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការតាមមុខរបរ ស្របទៅតាមយុទ្ធសាស្ត្រការងារទៀត។ វិធាននានាតម្រូវឱ្យបុគ្គលិកធ្វើការនៅកន្លែងថែទាំមនុស្សចាស់ ជនពិការនឹងត្រូវចាក់វ៉ាក់សាំងនៅតែបន្តមានសុពលភាព។

ការពិគ្រោះយោបល់នឹងធ្វើឡើងជាមួយភាគីពាក់ព័ន្ធ ដោយមានព័ត៌មានលម្អិតនឹងត្រូវធ្វើបញ្ចប់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

ការផ្លាស់ប្តូរទាំងនេះនឹងមានន័យថាការលើកលែងលើបុគ្គលិកធ្វើការសំខាន់ៗពីវិធានក្នុង ការដាក់ខ្លួនឱ្យនៅដោយឡែកពីគេ នឹងលែងតម្រូវឱ្យមានទៀតហើយ។ ទោះបីយ៉ាងណាក៏ ដោយ ទំនាក់ទំនងជិតស្និទ្ធនឹងត្រូវការអនុលោមតាមវិធានសុវត្ថិភាព COVID- 19 ណាមួយ ដែលបានដាក់ឱ្យដំណើរការនៅកន្លែងធ្វើការរបស់ពួកគេដោយនិយោជក។

ចាប់ពីថ្ងៃទី 30 មេខែសា ឆ្នាំ 2022 តទៅ អ្នកដំណើរអន្តរជាតិដែលត្រូវប្រមូលកិច្ចសន្យាដែល មិនបានចាក់វ៉ាក់សាំង នឹងលែងតម្រូវឱ្យមានការធ្វើចត្តាឡីស័កនៅសណ្ឋាគារទេ។ លក្ខខណ្ឌ តម្រូវបច្ចុប្បន្នសម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ រួមមានការធ្វើតេស្ត អង់ទីហ្វេនរហ័សនៅក្នុងរយៈពេល 24 ម៉ោងនៃការមកដល់ និងការអនុលោមតាម គោលការណ៍ណែនាំរបស់សុខាភិបាលរដ្ឋ NSW Health នឹងត្រូវបន្តចំពោះអ្នកធ្វើដំណើរដែល មិនបានចាក់វ៉ាក់សាំង។

ការកំណត់ចំនួនលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏នឹងត្រូវបានលុបចោល ដោយមាន លក្ខខណ្ឌតម្រូវឱ្យ ពាក់ម៉ាស់នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ យន្តហោះ និងនៅក្នុង អគារនៅព្រលានយន្តហោះ និង នៅចំណតកប៉ាល់ នឹងនៅតែដំណើរការ។

ប្រមុខរដ្ឋាភិបាលរដ្ឋ NSW លោក Dominic Perrottet បានមានប្រសាសន៍ថា ការលុបចោលវិធានដាក់ខ្លួនឱ្យនៅដោយឡែកពីគេសម្រាប់ទំនាក់ទំនងជិតស្និទ្ធ គឺជាការ ផ្លាស់ប្តូរធម្មតាដែលអនុញ្ញាតឱ្យ យើងបន្តដំណើរទៅមុខទៀតចេញពីជំងឺរាតត្បាត។

លោក Perrottet បានមានប្រសាសន៍ថា “វិធានក្នុងការដាក់ខ្លួនឱ្យនៅដោយឡែកពីគេ ទាំងនេះ មានភាពចាំបាច់ ប៉ុន្តែអាស្រ័យដោយអត្រាចាក់វ៉ាក់សាំងរបស់យើងខ្ពស់ យើងអាច ធ្វើការផ្លាស់ប្តូរ ដែលបានប្រកាសនៅថ្ងៃនេះ។”

“ការនេះនឹងផ្តល់ការសម្រាលជាបន្ទាន់សម្រាប់កម្លាំងការងារ និងអាជីវកម្មជាច្រើន ដែល បានប៉ះពាល់ខ្លាំង ដោយសារកង្វះកម្លាំងពលកម្ម នៅពេលមនុស្សត្រូវបានបង្ខំឱ្យដាក់ខ្លួនឱ្យ នៅដោយឡែកពីគេ ពីព្រោះពួកគេស្ថិតនៅក្នុងទំនាក់ទំនងគ្រួសារ។

“នៅពេលជំងឺរាតត្បាតបានវិវត្តន៍ នោះការឆ្លើយតបរបស់យើងក៏អញ្ជឹងដែរ ហើយនេះជា ឧទាហរណ៍មួយទៀត ដែលយើងអាចធ្វើការផ្លាស់ប្តូរចាំបាច់នានាប្រកបដោយសុវត្ថិភាព និង តាមវិធីមួយដែលមានវិធានការ។”

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Brad Hazzard បានមានប្រសាសន៍ថាបុគ្គលទាំងឡាយ នៅតែត្រូវការ ប្រុងប្រយ័ត្នទុកជាមុនដើម្បីការពារសមាជិកសហគមន៍ដែលងាយរងគ្រោះ។

លោក Hazzard បានមានប្រសាសន៍ថា “យើងនៅតែស្ថិតនៅក្នុងជំងឺរាតត្បាត ហើយវិធាន ជាមូលដ្ឋាន ក្នុងការធ្វើអនាម័យដៃ ការពាក់ម៉ាស់ នៅពេលអ្នកមិនអាចរក្សាគម្លាត សង្គមបាន និងស្នាក់នៅផ្ទះ ប្រសិនបើអ្នកមានរោគសញ្ញា នៅតែអនុវត្ត។”

“សំខាន់បំផុត ប្រសិនបើអ្នកនៅតែមានរោគសញ្ញា នោះអ្នកមិនត្រូវទៅទស្សនាកន្លែង ថែទាំមនុស្សចាស់ មន្ទីរពេទ្យ ឬសាច់ញាតិជាមនុស្សចាស់។”

ស្របតាមការផ្លាស់ប្តូរទាំងនេះ រដ្ឋាភិបាលរដ្ឋ NSW Government ក៏កំពុងធ្វើការជាមួយ មន្ត្រីសុខាភិបាល ដើម្បីធ្វើបញ្ចប់លើការកំណត់នៅបរិវេណសាលារៀន នៅមុនត្រីមាសទី 2 ចាប់ផ្តើម ហើយព័ត៌មានបន្ថែមទាក់ទងនឹងរឿងនេះនឹងត្រូវផ្សព្វផ្សាយនៅក្នុងប៉ុន្មានថ្ងៃ ទៀតនេះ។

ក្នុងការត្រៀមសម្រាប់រដូវរងារ រដ្ឋាភិបាលរដ្ឋ NSW Government ក៏នឹងបន្តធានាឱ្យមាន ការធ្វើតេស្តអង់ទីហ្វេន (RATs) ដើម្បីការពារក្រុមមនុស្សដែលងាយរងគ្រោះ រួមមានមនុស្ស ដែលមានពិការភាព កុមារ និងមនុស្សវ័យក្មេងដែលនៅកន្លែងថែទាំនៅក្រៅផ្ទះ សហគមន៍ CALD ដែលងាយរងគ្រោះ និងសហគមន៍ជនជាតិដើម Aboriginal។

RATs ទាំងនេះនឹងត្រូវបានចែកចាយទៅដល់បុគ្គលនានា និងអ្នកផ្តល់សេវាដែលពាក់ព័ន្ធ តាមរយៈទីភ្នាក់ងារសហគមន៍កាន់តែខ្លាំងរបស់ក្រសួងទទួលបន្ទុកសហគមន៍ និងយុត្តិធម៌ (Department of Communities and Justice)។

មនុស្សដែលមានអាយុ 16 ឆ្នាំ និងអាយុលើសនេះ អាចទទួលដូសជំរុញរបស់ពួកគេនៅក្នុង រយៈពេលបីខែ ក្រោយការទទួលដូសទីពីរនៃវ៉ាក់សាំង COVID-19 ណាមួយរបស់ពួកគេ។ អ្នកអាចកក់វ៉ាក់សាំង COVID-19 របស់អ្នក ឬការចាក់ដូសជំរុញរបស់អ្នកតាមរយៈ <https://www.nsw.gov.au/covid-19/vaccination/get-vaccinated>។

សម្រាប់ព័ត៌មានបន្ថែម មាននៅឯ [nsw.gov.au](https://www.nsw.gov.au)។

មេឌី: Ian Paterson | ប្រមុខរដ្ឋាភិបាល | 0438 748 501
Nicolette Kormendy | រដ្ឋមន្ត្រី Hazzard | 0429 064 89